

របាយការណ៍ប្រចាំឆ្នាំ
២០២៤



១ អំពីគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក

សេចក្តីផ្តើម គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក	០២
ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃស្នូល	០៣
ព្រឹត្តិការណ៍សំខាន់ៗ	០៥
ទិន្នន័យសំខាន់ៗ	០៧
រដ្ឋបាល និងដំណើរការអាជីវកម្ម	០៩

២ អភិបាលកិច្ច

ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល	១២
ក្រុមប្រឹក្សាភិបាល	១៤
អភិបាលកិច្ចក្រុមហ៊ុន	១៩
ចំណាប់អារម្មណ៍របស់នាយកប្រតិបត្តិ	២០
គណៈគ្រប់គ្រង	២៣
រចនាសម្ព័ន្ធគ្រប់គ្រង	២៥

៣ ការត្រួតពិនិត្យផ្ទៃក្នុង

ការគ្រប់គ្រងហានិភ័យ	២៧
ការប្រតិបត្តិតាម	២៨
សវនកម្មផ្ទៃក្នុង	២៨

៤ ការអភិវឌ្ឍ និងការគ្រប់គ្រងធនធានមនុស្ស

ការអភិវឌ្ឍសមត្ថភាពថ្នាក់គ្រប់គ្រង	៣០
ការជ្រើសរើសបុគ្គលិកតាមឌីជីថល	៣១
ការយកចិត្តទុកដាក់លើសុខុមាលភាពបុគ្គលិក	៣២

៥ សក្ខីភាពពីអតិថិជនប្រើប្រាស់សេវាហិរញ្ញវត្ថុ និងដៃគូអាជីវកម្ម

សក្ខីភាពពីដៃគូអាជីវកម្ម និងអតិថិជន (ម៉ូតូ)	៣៤
សក្ខីភាពពីដៃគូអាជីវកម្ម និងអតិថិជន (ឡាន)	៣៤

៦ របាយការណ៍ហិរញ្ញវត្ថុ និងសវនករឯករាជ្យ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៣៦
របាយការណ៍សវនករឯករាជ្យ	៤០
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៤៣
របាយការណ៍លទ្ធផលលម្អិត	៤៤
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	៤៥
របាយការណ៍លំហូរទឹកប្រាក់	៤៧

គ្រឹះស្ថាន អេច អេហ្វ ស៊ី

ជាគ្រឹះស្ថានហិរញ្ញវត្ថុ ឈានមុខគេនៅកម្ពុជា

សេចក្តីផ្តើម

គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក

គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ត្រូវបានទទួលអាជ្ញាប័ណ្ណអាជីវកម្មពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដោយបានប្រែឈ្មោះពីក្រុមហ៊ុន លីហ្គរ លីស៊ីង ភីអិលស៊ី ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០១៥ ដែលមានលេខចុះបញ្ជី ០០០០០៦៩៤ ចេញដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ ហើយបានទទួលអាជ្ញាប័ណ្ណអាជីវកម្មពី ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។ គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ជាគ្រឹះស្ថានឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាកម្ម ភតិសន្យា និងកម្ចី ដល់អតិថិជនទូទាំងប្រទេសសម្រាប់ការទិញយានយន្ត រួមមាន រថយន្ត ម៉ូតូ សម្រាប់គោលបំណង អាជីវកម្ម ក៏ដូចជាការប្រើប្រាស់ផ្ទាល់ខ្លួន។ ទន្ទឹមនឹងទស្សនវិស័យ បេសកកម្ម និងផែនការយុទ្ធសាស្ត្រអាជីវកម្ម ច្បាស់លាស់ជាមួយនិងបុគ្គលិកដែលមានជំនាញ ដែលភាគច្រើនមានបទពិសោធន៍ក្នុងវិស័យធនាគារ។ គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក បានក្លាយជាគ្រឹះស្ថានឆ្នើមក្នុងការផ្តល់នូវសេវាកម្មល្អបំផុតដល់អតិថិជន របស់ខ្លួន រួមទាំងតម្លៃ និងគុណភាពសេវាកម្មអតិថិជន។ គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក បានត្រៀមខ្លួនជាស្រេចដើម្បីបម្រើអតិថិជន ជាមួយនឹងការផ្តល់ជូននូវភាពងាយស្រួល និងអត្ថប្រយោជន៍ពីការប្រើប្រាស់សេវាកម្ម ក៏ដូចជារួមចំណែកដល់កំណើនសេដ្ឋកិច្ច តាមរយៈបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈប្រកបដោយក្រម សីលធម៌ខ្ពស់។



ទស្សនវិស័យ បេសកកម្ម និង គុណតម្លៃស្នូល



ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃស្នូល


១ ទស្សនវិស័យ

ទស្សនវិស័យរបស់យើង គឺក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេ ក្នុងការផ្តល់សេវាកម្មភតិសន្យា និងកម្ចីរថយន្ត ម៉ូតូ ទូទាំងព្រះរាជាណាចក្រកម្ពុជា។

២ បេសកកម្ម

បេសកកម្មរបស់យើង គឺផ្តល់សេវាកម្មភតិសន្យា និងកម្ចី ជូនដល់បុគ្គល ក្រុមហ៊ុន សហគ្រាស ជាមួយនិង មធ្យោបាយ ឬធនធានដើម្បីគ្រប់គ្រងប្រភពហិរញ្ញវត្ថុរបស់គេឱ្យមានប្រសិទ្ធភាព និងដើម្បីធ្វើឱ្យជីវភាពរួមទាំង អាជីវកម្មរបស់ពួកគេកាន់តែប្រសើរឡើង។ ដើម្បីសម្រេចគោលដៅនេះយើងត្រូវធានានូវអត្ថប្រយោជន៍ដែលមាន និរន្តរភាពជូនដល់ម្ចាស់ភាគហ៊ុន បុគ្គលិករបស់យើង និងសហគមន៍ទាំងមូល។ យើងនឹងបម្រើតាមគោលការណ៍ សីលធម៌ខ្ពស់បំផុតគ្រប់ពេលវេលាដោយគោរពតាមច្បាប់សង្គម និងបរិស្ថាន។

៣ គុណតម្លៃស្នូល



ព្រឹត្តិការណ៍សំខាន់ៗ

២០១៥



ឧកញ៉ា **លី សុភ័ក្ត្រ** បានបង្កើតក្រុមហ៊ុន លី ហ្គរ លីស៊ីង ភីអិលស៊ី ដោយបាន ចុះបញ្ជីលេខ: **០០០០០៦៩៤** ជាមួយ ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ ជាមួយនឹងដើមទុនដំបូងចំនួន **៣ លានដុល្លារ** ដើម្បីជំរុញអោយមាន សេវាកម្មភតិសន្យាថយន្តនៅលើទីផ្សារ។

២០១៧



ក្រុមហ៊ុន លី ហ្គរ លីស៊ីង ភីអិលស៊ី បាន បង្កើតអោយមានសេវាកម្មភតិសន្យាម៉ូតូ នៅលើទីផ្សារ។

២០២២



ដោយមានការរីកចម្រើនជាលំដាប់ទើប ក្រុមហ៊ុន លី ហ្គរ លីស៊ីង ភីអិលស៊ី បានបង្កើនដើមទុនម្តង ទៀតរហូតដល់ **១៦ លានដុល្លារ**។


២០១៦



ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដល់ក្រុមហ៊ុន លី ហ្គរ លីស៊ីង ភីអិលស៊ី នៅថ្ងៃទី០៨ខែមេសា ឆ្នាំ២០១៦

២០២៤

ទទួលបានអាជ្ញាប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា និងបានផ្លាស់ប្តូរឈ្មោះពីក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ទៅជា គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក នៅ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។



២០២៣

ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានចុះហត្ថលេខា លើការវិនិយោគរួមគ្នាជាមួយនឹង HOTAI FINANCE CO.,LTD. ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ នៅតៃវ៉ាន់។

២០២១




ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ចាប់ផ្តើមធ្វើ ប្រតិបត្តិការនិងមានការរីកចម្រើនជាបន្តបន្ទាប់ហើយ បន្ទាប់មក ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បាន បង្កើនដើមទុនរហូតដល់ **១០លានដុល្លារ**។

ទិន្នន័យសំខាន់ៗ


ទិន្នន័យធាតាន់រៀល




ផលប័ត្រសរុប



ទ្រព្យសកម្មសរុប




បំណុលសរុប




ទិន្នន័យធាតុរៀង




សរុបមូលធន
របស់ភាគទុនិក



សរុបបំណុល
និងមូលធនរបស់ភាគទុនិក



ប្រាក់ចំណេញសុទ្ធ




វឌ្ឍនភាព និងដំណើរការអាជីវកម្ម

ប្រាក់ចំណេញសុទ្ធ

ទិន្នន័យជាតាន់រៀល

៥៤%

ថយចុះបើធៀបនឹងឆ្នាំ២០២៣



ប្រាក់ចំណេញសុទ្ធ


នៅចុងឆ្នាំ២០២៤ ប្រាក់ចំណេញសរុបសុទ្ធរបស់ក្រុមហ៊ុនធ្លាក់ចុះមកត្រឹម ២.០៩៨.០០៧.០០០ រៀល ពី ៤.៦១២.១០២.០០០ រៀល ក្នុងឆ្នាំ២០២៣—ធ្លាក់ចុះប្រហែល ៥៤,៥១%។ ការធ្លាក់ចុះនេះបង្ហាញពីការថយចុះនៃប្រាក់ចំណេញរបស់ក្រុមហ៊ុនបើធៀបនឹងឆ្នាំមុន។

ផលប័ត្រសរុប

ទិន្នន័យជាតាន់រៀល

៤៥%

កើនឡើងបើធៀបនឹងឆ្នាំ២០២៣




ផលប័ត្រសរុប

នៅចុងឆ្នាំ២០២៤ ផលប័ត្ររបស់ អេច អេហ្វ ស៊ី បានពង្រីកដល់ ១៤៤.៩៧១.៦២៥.០០០ រៀល កើនឡើងពី ៩៩.៥២៨.១៤៥.០០០ រៀល ក្នុងឆ្នាំ២០២៣—កើនឡើង ៤៥,៦៦% បើធៀបជាមួយឆ្នាំមុន។ កំណើននេះគឺបណ្តាលមកពីក្រុមហ៊ុនផ្តោតលើការផ្តល់សេវាហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ដល់អតិថិជន។

អតិថិជន

៨២%

កើនឡើងបើធៀបនឹងឆ្នាំ២០២៣



សូចនាករចំនួនអតិថិជន

នៅចុងឆ្នាំ២០២៤ ចំនួនអតិថិជនសរុបបានកើនឡើងដល់ ២.១៦១ នាក់ កើនពី ១.៥៩១ នាក់ក្នុងឆ្នាំ២០២៣—កើនឡើង ៨២,១២% បើធៀបនឹងឆ្នាំមុន។ កំណើននេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយដល់អតិថិជន។

អភិបាលកិច្ច





ចំណាប់អារម្មណ៍របស់

ប្រធានក្រុមប្រឹក្សាភិបាល

“យើងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកគ្រប់រូបទាំងអស់ ដែលសម្រេចបាននូវសមិទ្ធផលអាជីវកម្មគួរជាទីពេញចិត្តនិងបន្តបានភាពខ្លាំងរបស់ខ្លួនជាបន្តទៀត។ “នៅពេលដែលនៅជាមួយគ្នា និងធ្វើការជាគ្រុម យើងអាចសម្រេចបានច្រើនជាងធ្វើការតែម្នាក់ឯង ហើយទៅកាន់តែឆ្ងាយជាងអ្វីដែលអាចស្រមៃបាន”

ឆ្នាំ២០២៤ គឺជាឧបលើកទី៩ នៃគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៥ ក្រោមឈ្មោះ លី ហួរ លីស៊ីង ភីអិលស៊ី ។ ហើយក៏ជាឆ្នាំដែលទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យក្រៃលែង ដែលក្រុមហ៊ុនបានទទួលបានអាជ្ញាបណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា បន្ទាប់ពីបានចុះហត្ថលេខាលើការវិនិយោគរួមគ្នារវាងក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី និង HOTA FINANCE CO., LTD. ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅតៃវ៉ាន់ នៅឆ្នាំ២០២៣ និងបានប្រែក្លាយឈ្មោះទៅជា “គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក”។

ផ្អែកលើទស្សនវិស័យ និងបេសកកម្ម គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក បានអនុវត្តនូវក្រមសីលធម៌ ដែលមានភាពច្បាស់លាស់ និងល្អប្រសើរបំផុតចំពោះការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន។ គោលនយោបាយគ្រឹះស្ថាន ត្រូវបានបង្កើតឡើងដោយថ្នាក់គ្រប់គ្រងដែលមានបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងវិស័យហិរញ្ញវត្ថុ និងយល់ច្បាស់ពីវិស័យមួយនេះ ដើម្បីធានាបានថាការអនុវត្តក្នុងកិច្ចការងារ និងការបម្រើសេវាកម្ម ទៅកាន់អតិថិជនប្រកបដោយភាពល្អប្រសើរ។

គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក មានរចនាសម្ព័ន្ធគ្រប់គ្រងយ៉ាងច្បាស់លាស់ និងគោលនយោបាយបង្ការហានិភ័យយ៉ាងម៉ត់ចត់ និងត្រឹមត្រូវដោយផ្អែកទៅតាមលក្ខខណ្ឌ និងប្រភេទនៃអតិថិជននីមួយៗ រួមទាំងការគ្រប់គ្រងផ្ទៃក្នុង ដែលស្របទៅតាមការអនុវត្តស្តង់ដារអន្តរជាតិ ដែលធ្វើឱ្យគ្រឹះស្ថានកាន់តែមានភាពជឿជាក់ថានឹងអាចទទួលបាននូវឱកាសក្នុងការវិវឌ្ឍន៍ឥតឈប់ឈរនាពេលអនាគត។

គ្រឹះស្ថានទទួលបាននូវការរីកចម្រើនទាំងលើទំហំប្រតិបត្តិការហិរញ្ញវត្ថុ រួមទាំងផលិតផល និងសេវាកម្មរបស់ខ្លួន ដែលបានផ្តល់ជូនដល់អតិថិជនក្នុងកំណើនមួយប្រកបដោយស្ថិរភាពរួមទាំងមានកំណើនបុគ្គលិកដែលកើនឡើងជាបន្តបន្ទាប់ដើម្បីបំពេញការងារ និងសេវាកម្មជូនអតិថិជនប្រកបដោយទំនួលខុសត្រូវខ្ពស់នៅលើទីផ្សារដោយផ្ដោតទៅលើសេវាកម្មភូមិសាស្ត្រ ហិរញ្ញវត្ថុ និងកម្ចី ដល់អតិថិជនគោលដៅរបស់ខ្លួន ដូចជា បុគ្គលិក និយោជក អាជីវករ និងសហគ្រាសខ្នាតតូច និងមធ្យម។

យើងខិតខំប្រឹងប្រែងជានិច្ចដើម្បីក្លាយខ្លួនជាគ្រឹះស្ថានដែលផ្តល់ជូនសេវាហិរញ្ញវត្ថុដ៏ឈានមុខគេនៅកម្ពុជាជាពិសេសផ្តល់ជូនដល់បងប្អូន តាមសហគមន៍ដែលមិនទាន់មានឱកាសទទួលបានសេវាកម្មកម្ចីគ្រប់គ្រាន់។ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នាជាមួយដៃគូពាក់ព័ន្ធនានា យើងព្យាយាមជួយឱ្យជីវភាពរស់នៅ និងអាជីវកម្មរបស់គាត់មានការរីកចម្រើន តាមរយៈដំណោះស្រាយហិរញ្ញវត្ថុដែលសមស្រប ដោយការផ្តល់ជូនសេវាកតិសន្យា និងកម្ចីដល់ពួកគាត់។

យើងបានរក្សាបាននូវកំណើនប្រកបដោយភាពជឿជាក់ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នាជាមួយដៃគូអាជីវកម្ម អតិថិជនសហគមន៍ និងដៃគូពាក់ព័ន្ធនានា ដើម្បីសម្រេចបំណងប្រាថ្នារបស់ពួកគេតាមរយៈដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របនឹងបន្តកែលម្អសេវាកម្មរបស់យើង ដើម្បីបំពេញតាមតម្រូវការទីផ្សារដែលកំពុងរីកចម្រើន។

តាងនាមឱ្យ គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ខ្ញុំសូមថ្លែងអំណរគុណដល់ នាយកប្រតិបត្តិថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ ដែលបានចូលរួមចំណែកដ៏មានតម្លៃ ក្នុងអំឡុងពេលបំពេញការងារនាពេលកន្លងមក។ ហើយក៏សូមថ្លែងអំណរគុណជាពិសេសចំពោះសមាជិកក្រុមប្រឹក្សាភិបាលដែលបានតែងតែផ្តល់ដំបូន្មាន និងផ្តល់នូវចក្ខុវិស័យយ៉ាងច្បាស់លាស់ដល់ក្រុមការងាររបស់យើងដើម្បីធានាបាននូវជោគជ័យជាបន្តបន្ទាប់ និងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគទុនិក ដៃគូអាជីវកម្ម និងអតិថិជនទាំងអស់ចំពោះការគាំទ្រ និងធ្វើជាដៃគូអាជីវកម្មរបស់យើងនាពេលកន្លងមកនិងរហូតទៅ។



អ្នកឧកញ៉ា លី សុភ័ក្ត្រ
ប្រធានក្រុមប្រឹក្សាភិបាល



ប្រតិបត្តិ

ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា លី សុភ័ក្ត្រ

ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា **លី សុភ័ក្ត្រ** កើតក្នុងឆ្នាំ ១៩៧៨ នៅខេត្តកំពង់ចាម ប្រទេសកម្ពុជា។ អ្នកឧកញ៉ា គឺជាសហគ្រិនដ៏ធ្វើមិនជាអ្នកដឹកនាំធុរកិច្ចប្រកបដោយចក្ខុវិស័យច្បាស់លាស់។ បច្ចុប្បន្ននេះ អ្នកឧកញ៉ា មានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ SBI LY HOUR និងជាអនុប្រធានប្រតិបត្តិក្រុមហ៊ុន លី ហ្គរ គ្រុប។ ជាមួយនឹងបទពិសោធដាងពីរទសវត្សរ៍ អ្នកឧកញ៉ា លី សុភ័ក្ត្រ បានត្រួសត្រាយមាត់នៃវិស័យហិរញ្ញវត្ថុដោយបានបង្កើតក្រុមហ៊ុនមានសក្តានុពលជាច្រើនហើយថែមទាំងបានបង្ហាញភាពជាអ្នកដឹកនាំដ៏ពិសេសក្នុងអន្តរកាលសំខាន់ៗកន្លងមក។

អ្នកឧកញ៉ា លី សុភ័ក្ត្រ មានយុទ្ធសាស្ត្រ ភាពប៉ិនប្រសប់ និងជំនាញគ្រប់គ្រងយ៉ាងទូលំទូលាយ ក្នុងការបង្កើតបានភាពជោគជ័យ និងរឹងមាំនៅក្នុងវិស័យអាជីវកម្មចម្រុះ រួមមាន ហិរញ្ញវត្ថុ កសិកម្ម អចលនទ្រព្យ និងប្រព័ន្ធផ្សព្វផ្សាយ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ព្រមទាំងឈានមុខគេក្នុងវិស័យពាណិជ្ជកម្ម។

ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សុចរិតភាព និងភាពជឿជាក់ អ្នកឧកញ៉ា លី សុភ័ក្ត្រ ទទួលបាននូវទំនុកចិត្តពីអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មអន្តរជាតិ ហើយបង្កើតបានកិច្ចសហការប្រកបដោយមិត្តភាពយូរអង្វែងជាមួយភាគទុនិកទាំងក្នុង និងក្រៅប្រទេសដូចជា ជប៉ុន ចិន និងតៃវ៉ាន់។ ក្នុងនាមជាអ្នកដឹកនាំប្រកបដោយចាមពលនៃយុវជនជំនាន់ក្រោយ អ្នកឧកញ៉ា លី សុភ័ក្ត្រ បានរកសាងភាពរឹងមាំ និងចំណង់ចំណូលចិត្តចំពោះការងារ ហើយបានបណ្តុះឆន្ទៈនេះ ដល់ក្រុមទាំងអស់ឱ្យមានគំនិតច្នៃប្រឌិតដើម្បីរកសាងអនាគតដ៏រុងរឿងរួមគ្នា។ ជាមួយនឹងការលើកតម្កើងគុណតម្លៃស្នូលនៃឧត្តមភាព និងភាពស្មោះត្រង់ អ្នកឧកញ៉ា លី សុភ័ក្ត្រ នៅតែបន្តដឹកនាំគ្រប់ក្រុមហ៊ុន ឆ្ពោះទៅរកភាពរីកចម្រើនប្រកបដោយនិរន្តរភាព និងឥទ្ធិពលជាវិជ្ជមានក្នុងសង្គម ព្រមទាំងការពង្រឹងកេរ្តិ៍ឈ្មោះជាបុគ្គលធ្វើមក្នុងវិស័យធុរកិច្ចរបស់កម្ពុជា។



ប្រវត្តិរូប

សមាជិកក្រុមប្រឹក្សាភិបាល

ឡោ ស៊ី

សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី **ឡោ ស៊ី** កើតនៅឆ្នាំ ១៩៧៧ ជាស្រ្តីអ្នកជំនួញ ជនជាតិចិនដ៏ជោគជ័យម្នាក់។ ក្នុងឆ្នាំ ២០១២ លោកស្រីជាភាគទុនិក និងជាសមាជិក ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី។

លោកស្រីជាធុរជនដែលមានភាពស្វាហាប់មួយរូប ព្រមទាំងមានបទពិសោធន៍ជិត ២០ឆ្នាំ ក្នុងការគ្រប់គ្រងអាជីវកម្ម ហើយចាប់តាំងពីឆ្នាំ២០១២ មកលោកស្រីបានបោះទុនវិនិយោគជាច្រើនជាមួយក្រុមហ៊ុន លី ហួរ គ្រុប ជាពិសេសលើវិស័យសំណង់ និងហិរញ្ញវត្ថុ ប្រព័ន្ធផ្សព្វផ្សាយ និងសេវាកម្មជួលរថយន្ត។ លោកស្រីបានរួមចំណែកក្នុងភាពជោគជ័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ដែលជាគ្រឹះស្ថានល្បីឈ្មោះក្នុងចំណោមគ្រឹះស្ថានកំពូលទាំង១០ នៅក្នុងប្រទេសកម្ពុជា។

ក្នុងនាមជាអ្នកវិនិយោគគិន ជាភាគទុនិក និងជាដៃគូរយៈពេលវែងដ៏មានសក្តានុពលម្នាក់របស់ ក្រុមហ៊ុន លី ហួរ គ្រុប លោកស្រីបានត្រៀមខ្លួនរួចជាស្រេចនិងមានទំនុកចិត្តក្នុងការចូលរួមគ្រប់គ្រងការងាររបស់អាជីវកម្មសម្រាប់អភិវឌ្ឍន៍និងភាពរីកចម្រើនរបស់គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក (ពីមុនជាក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី)។

នៅឆ្នាំ២០១៥ លោកស្រីបានក្លាយជាភាគទុនិក និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក រហូតមកដល់ពេលបច្ចុប្បន្ន។



ប្រវត្តិរូប

សមាជិកក្រុមប្រឹក្សាភិបាល

TSAI CHING CHENG

សមាជិកក្រុមប្រឹក្សាភិបាល

លោក **Tsai Ching Cheng** កើតនៅឆ្នាំ១៩៨០ នៅតៃវ៉ាន់។ ក្នុងឆ្នាំ២០១២ លោកបានចូលបម្រើការងារជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី។ ក្នុងនាមជាភាគទុនិក និងជាសមាជិកក្រុមប្រឹក្សាភិបាល។

ចាប់ពីឆ្នាំ២០១២ លោកបានវិនិយោគលើអាជីវកម្មផ្សេងៗជាមួយក្រុមហ៊ុន លី ហួរ គ្រុប រួមមាន បុរីវិមានភ្នំពេញ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងទៀត។ បុរីវិមានភ្នំពេញបានក្លាយជាអាជីវកម្មអចលនទ្រព្យលំដាប់កំពូលទាំង៥នៅកម្ពុជា ដែលមានកិច្ចសន្យា ទិញផ្ទះជាង ១០.០០០ យูนីត។ នៅឆ្នាំ២០២៣ ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហិរញ្ញវត្ថុនៃ ម.ក (ពីមុនជាក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី) រហូតមកដល់ពេលបច្ចុប្បន្ន។

លោកកើតនៅតៃវ៉ាន់ហើយធំឡើងនៅប្រទេសកាណាដាហើយលោកបានរកឃើញឱកាសវិនិយោគក្នុងប្រទេសកម្ពុជា និងបានចូលរួមបណ្តាក់ទុនធំជាមួយក្រុមហ៊ុន លី ហួរ គ្រុប។



ប្រវត្តិរូប

សមាជិកក្រុមប្រឹក្សាភិបាល

LIN, YEN-LIANG

សមាជិកក្រុមប្រឹក្សាភិបាល

លោក **Lin, Yen-Liang** កើតក្នុងឆ្នាំ១៩៦៦ ជាអ្នកមានទេពកោសល្យម្នាក់ដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Memphis (U of M) ដែលជាសាកលវិទ្យាល័យល្បីឈ្មោះក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក។

លោក Lin ចាប់ផ្តើមប្រកបអាជីពរបស់លោកនៅឆ្នាំ១៩៩០ ក្នុងនាយកដ្ឋានទីផ្សារនៃ Hotai Motor Corporation។ ក្នុងឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៩ លោកបានកាន់តួនាទីជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងជាប្រធានផ្នែកលក់ Mazda នៅក្រុមហ៊ុន Ford Credit Corporation។

គាត់បានចាប់ផ្តើមប្រកបអាជីពជាអន្តរជាតិនៅឆ្នាំ២០០៣ ជាអ្នកគ្រប់គ្រងគម្រោង Toyota Finance Services Corporation (TFSC) នៅទីក្រុង Nagoya ប្រទេសជប៉ុន។ ក្នុងឆ្នាំ២០០៤ គាត់ត្រូវបានតែងតាំងជានាយកផ្នែក (លក់រាយ និងលក់ដុំ) នៅក្នុងទីក្រុង Beijing ដែលជា មុខតំណែងដែលគាត់បានកាន់រហូតដល់ឆ្នាំ២០០៥។

ចាប់តាំងពីឆ្នាំ២០១៦ លោក Lin បានបម្រើការជានាយកប្រតិបត្តិនៃ Hotai Finance Corporation (HFC) ដែលជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ ដ៏ទូលំទូលាយដែលផ្តល់ជូននូវសេវាកម្មបង់រំលស់ជាច្រើន លោកគឺជាកត្តាជំរុញដ៏សំខាន់ក្នុងដំណើរការធ្វើវិសោធនកម្មដ៏ជោគជ័យដែលក្រុមហ៊ុនបានជួបប្រទះក្នុងរយៈពេល ២៥ឆ្នាំ កន្លងមកដែលស្ថិតក្រោមការដឹកនាំរបស់លោក។



ប្រវត្តិរូប

សមាជិកក្រុមប្រឹក្សាភិបាល

LIN, CHI-TAI

សមាជិកក្រុមប្រឹក្សាភិបាល

លោក **Lin, Chi-Tai** កើតនៅតៃវ៉ាន់ ក្នុងឆ្នាំ១៩៧៥ ជាអ្នកជំនាញវិជ្ជាជីវៈម្នាក់ ដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រសង្គមពីសាកលវិទ្យាល័យជាតិ Chengchi (NCCU) ដែលជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យល្បីៗបំផុតរបស់តៃវ៉ាន់។ ជាមួយនឹងបទពិសោធន៍ និងជំនាញដ៏រឹងមាំនៅក្នុងវិស័យធនាគារ និងកតិសន្យាហិរញ្ញវត្ថុ លោក Lin បានទាំមកនូវចំណេះដឹងក្នុងការអនុវត្តន៍ជាក់ស្តែង រួមទាំងទ្រឹស្តីដ៏ល្អក្នុងការអនុវត្តការងារនៅក្នុងវិស័យហិរញ្ញវត្ថុ។ លើសពីនេះ លោកក៏ចេះភាសាផ្លូវការចិន និងអង់គ្លេសស្ទាត់ជំនាញ ដែលជាអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងបរិបទ វិស័យអាជីវកម្ម និងវប្បធម៌ចម្រុះ។

ជាមួយនឹងអាជីពដែលមានរយៈពេលជាងពីរទសវត្សរ៍ ជាមួយការគ្រប់គ្រងក្រុមហ៊ុនហិរញ្ញវត្ថុកំពូល លោក Lin មានបទពិសោធន៍ និងជំនាញយ៉ាងច្រើននៅក្នុងវិស័យធនាគារ និងកម្មវិហារហិរញ្ញវត្ថុនៅតៃវ៉ាន់ និងកម្ពុជា។ លោកបានធ្វើការក្នុងតួនាទីជាច្រើន ដែលរួមមានទាំងការដឹកនាំអភិវឌ្ឍន៍អាជីវកម្មគាំទ្រ និងការដឹកនាំប្រតិបត្តិការជួរមុខ។ បទពិសោធន៍ទ្វេដងនេះបានផ្តល់ឱ្យលោកនូវការយល់ដឹងពេញលេញអំពីការគ្រប់គ្រងស្ថាប័ន ការគ្រប់គ្រងក្រុមហ៊ុន ការគ្រប់គ្រងហានិភ័យ និងការច្នៃប្រឌិតហិរញ្ញវត្ថុផងដែរ។

នៅឆ្នាំ២០១៨ លោក Lin បានចូលរួមជាមួយ Hotai Finance Corporation (HFC) ដែលជាក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានរថយន្ត ឈានមុខគេមួយរបស់តៃវ៉ាន់ និងជាក្រុមហ៊ុនវិនិយោគដ៏លេចធ្លោនៅក្នុងទីផ្សារភាគហ៊ុនតៃវ៉ាន់។ ពេញមួយអាណត្តិ លោកបានកាន់តួនាទីសំខាន់នៅក្នុងនាយកដ្ឋានផ្សេងៗ រួមទាំងនាយកដ្ឋានលក់ នាយកដ្ឋានផែនការ និងការអភិវឌ្ឍយុទ្ធសាស្ត្រ។ សមិទ្ធផលគួរឱ្យកត់សម្គាល់នៅក្នុងអាជីព លោកបានដើរតួនាទីដឹកនាំនៅក្នុងភាពជាដៃគូរវាងក្រុមហ៊ុន លី ហ្គរ លីស៊ីង ភីអិលស៊ី និង HFC ក្នុងឆ្នាំ២០២២។ ភាពជាដៃគូជានេះ បានកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយជាប្រវត្តិសាស្ត្ររបស់ HFC ដោយបានត្រួសត្រាយផ្លូវសម្រាប់ការពង្រីកខ្លួនទៅកាន់តំបន់អាស៊ាន និងការរីកចម្រើនជាលក្ខណៈអន្តរជាតិ។

បច្ចុប្បន្ននេះ លោក Lin កាន់តួនាទី ត្រូវបានតែងតាំងជាអភិបាលប្រតិបត្តិ របស់គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ជាកន្លែងដែលលោកបន្តជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យក្រុមហ៊ុន មានការអភិវឌ្ឍរយៈពេលវែង និងមានការរីកចម្រើនក្នុងតំបន់។ តាមរយៈការដឹកនាំនេះអាចជួយឱ្យគ្រឹះស្ថានទទួលបាននូវចំណាត់ថ្នាក់ក្លាយជាគ្រឹះស្ថានឆ្នើមក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំៗនៅកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពផ្ទៃក្នុងការលើកកម្ពស់សេវាកម្មអតិថិជន និងការពង្រីកឱ្យមានសមភាពហិរញ្ញវត្ថុ។



អភិបាលកិច្ចក្រុមហ៊ុន

អភិបាលកិច្ចក្រុមហ៊ុនល្អ ជួយបង្កើនកេរ្តិ៍ឈ្មោះដល់ គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក និងបានធ្វើឱ្យរកាន់តែមានភាពទាក់ទាញដល់អតិថិជន អ្នកវិនិយោគទុន អ្នកផ្គត់ផ្គង់ និងសហគមន៍។ គ្រឹះស្ថាន អេច អេហ្វស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ខិតខំកសាងវប្បធម៌ អភិបាលកិច្ចរឹងមាំ និងបង្កើតមុខងារសរនកម្មផ្ទៃក្នុងមួយដំណើរការប្រសិទ្ធភាព។



ចំណាប់អារម្មណ៍របស់ នាយកប្រតិបត្តិ

ឆ្នាំ២០២៤ គឺជាឆ្នាំទី៩ និងក៏ជាឆ្នាំទីពីរ បន្ទាប់ពីការចុះកិច្ចហត្ថលេខាជាផ្លូវការលើការវិនិយោគរួមគ្នាជាមួយ HOTA FINANCE CO., LTD. ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅតៃវ៉ាន់។ ក្នុងឆ្នាំ២០២៤ នេះផងដែរ គ្រឹះស្ថានបានកំណែទម្រង់មួយចំនួន ដែលសមស្របតាមបរិបទទីផ្សារ និងអភិបាលកិច្ចថ្មី លើសពីនេះទៀត គណៈគ្រប់គ្រងបានយកចិត្តទុកដាក់ខ្លាំងលើការបណ្តុះបណ្តាល និងតម្រង់ទិសបុគ្គលិកគ្រប់ជាន់ថ្នាក់ ព្រមទាំងបង្កើនការទទួលស្គាល់ពីសាធារណជន ដោយបានកម្លាយខ្លួនទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានឈ្មោះថា “គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក”។

ដោយមានការជួយគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ គ្រឹះស្ថានទទួលបានលទ្ធផលហិរញ្ញវត្ថុក្នុងកម្រិតមួយគួរជាទីពេញចិត្ត ជាមួយនឹងអត្រាកំណើននៃទ្រព្យសកម្ម ៣៩,២៦ ភាគរយ នៃទ្រព្យសកម្មសរុប ដែលមានចំនួន ៣៧,១១លានដុល្លារអាមេរិក និងមានអត្រាកំណើននៃផលប័ត្រឥណទាន ៣២,៦០ ភាគរយ ធៀបនឹងឆ្នាំ២០២៣។ តាមរយៈការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពគ្រប់គ្រងហានិភ័យរបស់ខ្លួន ជាលទ្ធផលអត្រាភាគរយនៃផលប័ត្រឥណទានមានហានិភ័យធំជាង៣០ថ្ងៃរបស់គ្រឹះស្ថាន បានធ្លាក់ចុះពី ១០,៥៤ ភាគរយ ក្នុងឆ្នាំ២០២៣ មកត្រឹមតែ ៤,១៣ភាគរយ ក្នុងឆ្នាំ២០២៤។

គ្រឹះស្ថានបានកំណត់យ៉ាងច្បាស់នូវចក្ខុវិស័យ និងបេសកកម្ម ក្នុងការកំណត់ទីផ្សារគោលដៅ និងគុណតម្លៃរបស់ខ្លួនសម្រាប់រយៈពេលវែង ដែលផ្តល់អត្ថប្រយោជន៍ដល់ ភាគទុនិក បុគ្គលិក អតិថិជន និងដៃគូអាជីវកម្ម។ យើងមានថ្នាក់គ្រប់គ្រងដែលប្រកបដោយចំណេះជំនាញ និងបទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុជាច្រើនឆ្នាំ ដែលជាកម្លាំង ចលករជំរុញដ៏សំខាន់នៅក្នុងការវិវត្តប្រកបដោយនិរន្តរភាព។ ការសហប្រតិបត្តិការរវាងដៃគូអាជីវកម្មយុទ្ធសាស្ត្រ និងគ្រឹះស្ថានគឺជាយុទ្ធសាស្ត្ររយៈពេលវែងដែលអាចបង្កើនគោលដៅប្រតិបត្តិការបន្ថែមរបស់គ្រឹះស្ថានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបដល់ទីផ្សារគោលដៅរបស់ខ្លួនក្នុងការផ្តល់ជូននូវសេវាភាគីសន្យាហិរញ្ញវត្ថុ និងឥណទានម៉ូតូ និងរថយន្តរបស់ខ្លួន។

ជាមួយនឹងផែនការអាជីវកម្មដ៏ជាក់លាក់របស់ខ្លួន គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក កំពុងពង្រឹង ភាពខ្លាំងរបស់ខ្លួន ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់នូវសេវាភតិសន្យា ហិរញ្ញវត្ថុ និងឥណទានម៉ូតូ និងរថយន្ត។

ដើម្បីសម្រេចគោលដៅក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា គ្រឹះស្ថាននឹងបន្ត៖

- រក្សាកំណើនទ្រព្យសកម្ម និងកែលម្អផលិតផល និងសេវាកម្ម
- អភិវឌ្ឍន៍គោលនយោបាយគ្រប់គ្រងហានិភ័យ
- វិនិយោគបន្ថែមទៅលើបច្ចេកវិទ្យាព័ត៌មាន និងស្ថាបនាកេរ្តិ៍ឈ្មោះ គ្រឹះស្ថាន អេច អេហ្វ ស៊ី នៅលើទីផ្សារដើម្បីធានា បាននូវនិរន្តរភាពអាជីវកម្មរបស់ខ្លួន និង
- អភិវឌ្ឍន៍សមត្ថភាពរបស់បុគ្គលិកដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនឥតឈប់ឈរនៃសម័យឌីជីថល។

ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ក្រៃលែងរបស់ ក្រុមប្រឹក្សាភិបាល ភាគទុនិក និងយតករដៃគូអាជីវកម្មបុគ្គលិកនិងអតិថិជនចំពោះការជឿទុកចិត្តរួមទាំងការសហការដ៏ស្អិតរមួតនិងរួមចំណែកយ៉ាងសកម្ម ដល់ភាពជោគជ័យរបស់គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក។



លោក ធន វ៉ាន់ដេត
នាយកប្រតិបត្តិ



ប្រធាន

នាយកប្រតិបត្តិ

លោក ធន វ៉ាន់ដេត

នាយកប្រតិបត្តិ

លោក **ធន វ៉ាន់ដេត** បានចូលរួមជាមួយគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ក្នុងនាមជានាយកប្រតិបត្តិ ចាប់តាំងពីខែសីហា ឆ្នាំ២០២៤ ដោយបាននាំមកជាមួយបទពិសោធន៍ដ៏សម្បូរបែបដែលប្រមូលបានជាង ១៧ឆ្នាំក្នុងវិស័យធនាគារ និងសេវាកម្មហិរញ្ញវត្ថុ។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Southern Taiwan ជាមួយនឹងសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មឆ្នាំ២០០៧។ លោក ធន វ៉ាន់ដេត បានកសាងអាជីពដែលត្រូវបានទទួលស្គាល់ ជាមួយនឹងតួនាទីជាអ្នកដឹកនាំនៅក្នុងធនាគារ និងស្ថាប័នហិរញ្ញវត្ថុល្បីៗជាច្រើន។

នៅក្នុងអាជីពរបស់គាត់ លោក ធន វ៉ាន់ដេត បានកាន់តំណែងសំខាន់ៗរួមទាំង នាយកប្រតិបត្តិផ្នែកលក់រាយ អគ្គនាយករង នាយកគ្រប់គ្រងបណ្តាញសាខា និងនាយកសាខា។ ក្នុងតួនាទីទាំងនេះ គាត់បានគ្រប់គ្រងផ្នែកសំខាន់ៗ ដូចជាការផ្តល់ប្រាក់កម្ចីទិញផ្ទះ កំណើនបណ្តាញសាខា ការលក់ និងការគាំទ្រផលិតផល ព្រមទាំងបង្កើនបទពិសោធន៍អតិថិជនក្នុងសេវាកម្មខាងលើនេះ។ ជំនាញរបស់គាត់ក្នុងការកំណត់គោលដៅយុទ្ធសាស្ត្រ និងស្តង់ដារការអនុវត្ត បានធ្វើឱ្យគាត់ក្លាយជាបុគ្គលដែលមានឥទ្ធិពលក្នុងការជំរុញឧត្តមភាពប្រតិបត្តិការ និងការរីកចម្រើន។

ភាពជាអ្នកដឹកនាំរបស់លោកត្រូវបានកំណត់ដើម្បីបង្កើតយុគសម័យថ្មីនៃភាពជោគជ័យសម្រាប់គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ ផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយគុណភាពនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុដ៏រស់រវើករបស់កម្ពុជា និងសមស្របជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្របេសកកម្ម និងតម្លៃរបស់គ្រឹះស្ថាន។

គណៈគ្រប់គ្រង



ប្រវត្តិរូប គណៈគ្រប់គ្រង

លោក ខុច វ៉ាន់ចន

នាយកប្រតិបត្តិប្រតិបត្តិការ

លោក **ខុច វ៉ាន់ចន** បានចូលរួមជាមួយគ្រឹះស្ថាន អេច អេស ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ចាប់តាំងពីខែសីហា ឆ្នាំ២០២៤ ក្នុងនាមជានាយកប្រតិបត្តិប្រតិបត្តិការ។ លោក វ៉ាន់ចន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង លើជំនាញគ្រប់គ្រងអាជីវកម្មក្នុងឆ្នាំ២០១០។ បច្ចុប្បន្ននេះ លោកកាន់តួនាទីដ៏សំខាន់ដែលមានដូចជា នាយកដ្ឋានវិភាគឥណទាន នាយកដ្ឋានដោះស្រាយបំណុល នាយកដ្ឋានរដ្ឋបាលឥណទាន និងនាយកដ្ឋានត្រួតពិនិត្យឥណទាន។

ជាមួយបទពិសោធន៍ការងារជិត ១៩ឆ្នាំ ក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា លោក វ៉ាន់ចន មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការងារគ្រប់គ្រង ការអភិវឌ្ឍអាជីវកម្ម ការត្រួតពិនិត្យ និងវិភាគឥណទាន ការគ្រប់គ្រងហានិភ័យ ភាពជាដឹកនាំ ការគ្រប់គ្រងគម្រោង ជំនាញក្នុងការសម្របសម្រួល និងបណ្តុះបណ្តាល ជាដើម។ លើសពីនេះទៀត គាត់មានជំនាញក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រ ក្នុងការអនុវត្តការងារ និងការវិភាគទិន្នន័យសំខាន់ៗ ដើម្បីធ្វើជួយសម្រួលក្នុងដំណើរការ ដោះស្រាយបំណុល និងកាត់បន្ថយបំណុលហានិភ័យ ដែលទាំងនេះជាជំនាញសំខាន់បំផុតក្នុងវិស័យធនាគារ។



ប្រវត្តិរូប គណៈគ្រប់គ្រង

លោក មែ មរកត

នាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក **មែមរកត** បានបញ្ចប់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនិងធនាគារពីសាកលវិទ្យាល័យវេស្ទឺនឡង់ក្នុងឆ្នាំ២០១១និងទទួលបាន សញ្ញាបត្រ បច្ចេកទេសគណនេយ្យនៅសាលាពាណិជ្ជកម្មខេមបូឌាក្នុងឆ្នាំ២០១១ដែលទទួលបានវិញ្ញាបនបត្រពីភ្នាក់ងារពន្ធកម្ពុជាពីសាលាពន្ធដារ នៃនាយកដ្ឋានពន្ធទូទៅនៅឆ្នាំ២០១៥។ សព្វថ្ងៃនេះ លោកកំពុងបន្តការសិក្សា ACCA នៅសាលាពាណិជ្ជកម្មខេមបូឌា។ លោកបានបម្រើ

ការងារឱ្យ ក្រុមហ៊ុនគណនេយ្យក្នុងនាមជាទីប្រឹក្សាពន្ធ និងហិរញ្ញវត្ថុជាន់ខ្ពស់ ចាប់ពីខែមករាឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០១៥។ លោកក៏មានបទពិសោធន៍ជាមន្ត្រី សរនកម្មផ្ទៃក្នុងនៅធនាគារឯកទេសខេមបូឌាចាប់ពីខែកក្កដា ឆ្នាំ២០១៥ ដល់ខែមិថុនា ឆ្នាំ២០១៦។ លោកបានចូលរួមជាមួយគ្រឹះស្ថាន អេច អេស ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក (ពីមុនជាក្រុមហ៊ុន លី ហ្គូ លីស៊ីង ភីអិលស៊ី) ជាប្រធានសរនកម្មផ្ទៃក្នុងនៅ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយត្រូវបានផ្ទេរទៅផ្នែកហិរញ្ញវត្ថុ ជាប្រធានផ្នែក ហិរញ្ញវត្ថុ នៅខែសីហាឆ្នាំ២០១៧។ បន្ទាប់មកក្នុងខែធ្នូ ឆ្នាំ២០១៩ លោកត្រូវបានដំឡើងតួនាទីទៅជានាយកនាយកដ្ឋានហិរញ្ញវត្ថុ ហើយនៅឆ្នាំ២០២១ គាត់ត្រូវបាន ដំឡើងតួនាទីជា នាយកប្រតិបត្តិហិរញ្ញវត្ថុ។



ប្រវត្តិរូប គណៈគ្រប់គ្រង


លោក HSU WEI CHIH

នាយករងប្រតិបត្តិហិរញ្ញវត្ថុ

លោក **Hsu Wei Chih** បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Western Washington នៅសហរដ្ឋអាមេរិក និងទទួលបាន វិញ្ញាបនបត្រដ៏មានកិត្យានុភាពរួមមាន សញ្ញាបត្រគណនេយ្យសាធារណៈពីសហរដ្ឋអាមេរិក (CPA) សញ្ញាបត្រអ្នកវិភាគហិរញ្ញវត្ថុ (CFA) និងសញ្ញាបត្រសរនកម្មផ្ទៃក្នុង (CIA)។ លោកចាប់ផ្តើមប្រកបអាជីពរបស់លោកក្នុងនាមជាសរនករនៅ KPMG ក្នុងឆ្នាំ២០១០

ក្រោយមកលោក Hsu Wei Chih បានប្តូរទៅធ្វើការងារជាទីប្រឹក្សាហិរញ្ញវត្ថុនៅ Deloitte ក្នុងនាមជាអ្នកគ្រប់គ្រងគម្រោងនៅក្នុងឆ្នាំ២០១៥។ ក្នុងអាជីពការងារ លោកជាមនុស្សម្នាក់ដែល ប្រកបដោយសក្តានុពល ប្រកបដោយ ភាពទំនួលខុសត្រូវខ្ពស់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ក្នុងនោះរួមទាំងមុខ តំណែងអ្នកគ្រប់គ្រងជាន់ ខ្ពស់ផ្នែកគណនេយ្យ យុទ្ធសាស្ត្រសាជីវកម្ម និងការរាយការណ៍ឥណទាននៅ HFC សៀងហៃផងដែរ។ បច្ចុប្បន្ន លោកមានតួនាទីជា នាយករង ប្រតិបត្តិហិរញ្ញវត្ថុ នៅគ្រឹះស្ថាន អេច អេស ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក លោកក៏បានប្រើប្រាស់ជំនាញដ៏ច្រើនរបស់លោកក្នុង ជំនាញគណនេយ្យ និងកតិសន្យា រួមទាំងការធ្វើវិភាគប្រតិបត្តិការស៊ីជម្រៅ និងការរាយការណ៍ឥណទាន។





ការត្រួតពិនិត្យ ផ្ទៃក្នុង



ការត្រួតពិនិត្យផ្ទៃក្នុង

ការគ្រប់គ្រងហានិភ័យ

ទោះបីជាគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ទើបតែបើកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងខែមេសា ឆ្នាំ២០១៦ លើវិស័យហិរញ្ញវត្ថុក្តី ក៏ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង បានយកចិត្តទុកដាក់ខ្ពស់ លើការគ្រប់គ្រងហានិភ័យ។ ជាការពិតណាស់ ការគ្រប់គ្រងហានិភ័យគឺជាផ្នែកមួយយ៉ាងសំខាន់ ដែលក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ និងផ្តល់អាទិភាពពិសេសជាផ្នែកមួយដែលផ្តល់ឱ្យគ្រឹះស្ថាន ដំណើរការទៅមុខប្រកបដោយជោគជ័យ ព្រមទាំងរក្សាបាននូវនិរន្តរភាព។ គ្រឹះស្ថាន អេច អេស ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក រៀបចំអនុវត្តន៍ខ្សែបន្ទាត់ការពារ ៣កម្រិត ដោយអនុលោមទៅតាមស្តង់ដារដូចខាងក្រោម៖

- ខ្សែបន្ទាត់ការពារទី១ ៖ ផ្នែកជួរមុខ
- ខ្សែបន្ទាត់ការពារទី២ ៖ ផ្នែកគ្រប់គ្រងហានិភ័យ និង ប្រតិបត្តិតាម
- ខ្សែបន្ទាត់ការពារទី៣ ៖ ផ្នែកសម្របសម្រួលផ្ទៃក្នុង



ហានិភ័យឥណទាន

ការគ្រប់គ្រងហានិភ័យឥណទានរបស់គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ត្រូវបានគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពជាប្រចាំនូវវិធីសាស្ត្រផ្សេងៗដូចជា គោលនយោបាយ នីតិវិធីគ្រប់គ្រងហានិភ័យឥណទាន សិទ្ធិក្នុងការអនុម័តឥណទាន ចំណាត់ថ្នាក់ហានិភ័យឥណទាន ការវិភាគហានិភ័យលើផលប៉ុន្តែសឥណទាន និងការវិភាគលើឥណទានយឺតយ៉ាវ។



ហានិភ័យប្រតិបត្តិការ

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ត្រូវបានគ្រប់គ្រង និងត្រួតពិនិត្យលើការអនុវត្តនៃការគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងការត្រួតពិនិត្យផ្ទៃក្នុង។ ការដាក់ឱ្យប្រើប្រាស់ផលិតផល និងសេវាកម្មទាំងអស់ ឬការកែសម្រួលដើម្បីធានាបានការការពារហានិភ័យ និងកាត់បន្ថយហានិភ័យ។



ហានិភ័យប្រតិបត្តិការ

ហានិភ័យរចនាសារៈត្រួតពិនិត្យគ្រប់ទិដ្ឋភាពទាំងអស់នៃការគ្រប់គ្រងហិរញ្ញវត្ថុនៃទ្រព្យសកម្ម និងបំណុល ដែលរួមមានការរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីជ្រើសរើសវិធីល្អបំផុតដើម្បីក្រុមហ៊ុន។ វាពាក់ព័ន្ធនឹងការគ្រប់គ្រងការប៉ះពាល់ទៅនឹងការប្រែប្រួលនៃ អត្រាការប្រាក់ទីផ្សារ និងអត្រាប្តូរប្រាក់ ការត្រួតពិនិត្យហានិភ័យពីដៃគូសហប្រតិបត្តិការ និងការកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក។

ការប្រតិបត្តិតាម

មុខងារប្រតិបត្តិតាមផ្តល់ការរាយការណ៍របាយការណ៍ជូនក្រុមប្រឹក្សាភិបាលនិងទទួលខុសត្រូវក្នុងការត្រួតពិនិត្យទៅលើប្រតិបត្តិការនិងការសង្កេតតាមដានការប្រតិបត្តិតាមច្បាប់ បទប្បញ្ញត្តិ រួមទាំងគោលនយោបាយ និងនីតិវិធីផ្ទៃក្នុងនានា នៃគ្រឹះស្ថាន អេច អេស ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ទាំងមូល។ មុខងារនេះធានាឱ្យបាននូវការប្រតិបត្តិតាមដ៏មានប្រសិទ្ធភាព នូវការអនុវត្តតាមច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម (AML/CFT) តាមរយៈការអភិវឌ្ឍនូវគោលការណ៍យកចិត្តទុកដាក់ស្គាល់អតិថិជន (KYC/CDD) ដែលស្របតាមតម្រូវការនៃបទប្បញ្ញត្តិ។ នាយកដ្ឋានប្រតិបត្តិតាមទទួលខុសត្រូវក្នុងការត្រួតពិនិត្យនិងតាមដាននូវរាល់គោលនយោបាយនីតិវិធីនិងគោលការណ៍ប្រតិបត្តិដើម្បីធានាឱ្យបាននូវសុពលភាព និងបំពេញនូវតម្រូវការដែលពាក់ព័ន្ធទៅនឹងបទប្បញ្ញត្តិក្នុងមូលដ្ឋាន។ ម្យ៉ាងទៀត នាយកដ្ឋានប្រតិបត្តិតាម ក៏បានរួមចំណែកក្នុងការអភិវឌ្ឍនិងអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលដោយរួមបញ្ចូលនូវវប្បធម៌នៃការប្រតិបត្តិតាមដល់និយោជិត ចាប់តាំងពីការចូលបម្រើការងារជាមួយគ្រឹះស្ថាន អេច អេស ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ក៏ដូចជាបណ្តុះបណ្តាលរំលឹក ដល់បុគ្គលិកដែលមានស្រាប់ តាមរយៈវគ្គបណ្តុះបណ្តាលស្តីពីទំនាស់ផលប្រយោជន៍ ប្រឆាំងការសម្អាត ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) វិស្សលប្បវេណី ការការពារទិន្នន័យឯកជនភាព និងការយល់ដឹងលើផ្នែកប្រតិបត្តិតាមទៅកាន់និយោជិត ទាំងអស់។ លើសពីនេះទៅទៀត នាយកដ្ឋានប្រតិបត្តិតាមទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ជូនក្រុមប្រឹក្សាភិបាលរួមទាំងការត្រួតពិនិត្យទាក់ទិននឹងការប្រតិបត្តិ AML/CFT ការបណ្តុះបណ្តាលនិងការឃ្លាំមើលប្រព័ន្ធត្រួតពិនិត្យ AML ការរៀបចំ និងបញ្ជូនរបាយការណ៍ស្តីពី AML/CFT និងរបាយការណ៍ប្រតិបត្តិការសាច់ប្រាក់ រួមទាំងរបាយការណ៍ប្រតិបត្តិការសង្ស័យទៅកាន់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។ លើសពីនេះនាយកដ្ឋានប្រតិបត្តិតាមធ្វើការចុះត្រួតពិនិត្យដល់ទីកន្លែងនិងចំណុចខ្វះខាតដែលមិនអនុលោមតាមច្បាប់ អនុបាតហិរញ្ញវត្ថុបទប្បញ្ញត្តិប្រុងប្រយ័ត្ន និងតម្រូវការផ្សេងទៀតពីធនាគារជាតិនៃកម្ពុជា និង និយ័តករដែលពាក់ព័ន្ធរួមទាំងលក្ខខណ្ឌព្រមព្រៀងរបស់ស្ថាប័នផ្តល់ហិរញ្ញប្បទាន។

សវនកម្មផ្ទៃក្នុង

គ្រឹះស្ថាន អេច អេស ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក បានបង្កើតគោលនយោបាយ នីតិវិធីយ៉ាងទូលំទូលាយ សៀវភៅណែនាំប្រតិបត្តិការយ៉ាងសម្បូរបែបនិងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងជាច្រើនដើម្បីស្របទៅនឹងការអនុវត្តអន្តរជាតិដែលមានការពាររហូតដល់ទៅបីដំណាក់កាល។ ការធ្វើអាជីវកម្មការអនុលោមតាមច្បាប់ ការធ្វើសវនកម្មផ្ទៃក្នុងនិងការផ្តល់ការបណ្តុះបណ្តាលដល់ប្រតិបត្តិករដើម្បីបង្កើនការយល់ដឹងព្រមទាំងការត្រួតពិនិត្យនិងការគ្រប់គ្រងហានិភ័យ។ អ្វីទាំងអស់ដែលបានរៀបរាប់នេះសុទ្ធតែត្រូវបានទាមទារឱ្យមានការធ្វើសវនកម្មផ្ទៃក្នុងសម្រាប់តាមដាននិងរាយការណ៍តម្លៃឲ្យបានជិតដល់ គ្រប់ជ្រុងជ្រោយ ព្រមទាំងត្រួតពិនិត្យការអនុលោមតាមច្បាប់បទប្បញ្ញត្តិផ្សេងៗ ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថាន អេច អេស ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក។ បន្ថែមជាងនេះទៀត ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងថ្មីនៃទីផ្សារ និងឌីជីថលនីយកម្ម សវនកម្មផ្ទៃក្នុងរបស់គ្រឹះស្ថាន អេច អេស ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក បានបង្កើត និងធ្វើបច្ចុប្បន្នភាពជាប្រចាំនូវគោលនយោបាយ នីតិវិធី និងសៀវភៅណែនាំប្រតិបត្តិការ ដើម្បីធានាថាមុខងារសវនកម្មផ្ទៃក្នុងដំណើរការដោយរលូន និងអនុលោមតាមស្តង់ដារផ្ទៃក្នុង និងស្តង់ដារអន្តរជាតិ។ មិនតែប៉ុណ្ណោះបុគ្គលិកត្រូវបានផ្តល់ការបណ្តុះបណ្តាលដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពស្តីអំពីការធ្វើសវនកម្មផ្ទៃក្នុងដើម្បីធានាថាពួកគេអាចបំពេញភារកិច្ចប្រកបដោយលទ្ធផលសវនកម្មដែលមានគុណភាពខ្ពស់។ ដើម្បីសម្រេចបាននូវគោលដៅ គោលបំណង និងផែនការអាជីវកម្មរបស់គ្រឹះស្ថាន អេច អេស ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក សវនកម្មផ្ទៃក្នុងបានរៀបចំយុទ្ធសាស្ត្រសវនកម្មប្រចាំឆ្នាំ និងផែនការសវនកម្មរបស់ខ្លួន ដើម្បីអនុវត្តនៅនាយកដ្ឋានតាមមុខងារអាជីវកម្មនីមួយៗ ដោយផ្អែកលើលទ្ធផលនៃការរាយការណ៍ហានិភ័យ និងការអនុម័តដោយ ក្រុមប្រឹក្សាភិបាល។ យុទ្ធសាស្ត្រសវនកម្មប្រចាំឆ្នាំ និងផែនការសវនកម្ម គឺផ្តោតលើប្រតិបត្តិការអាជីវកម្ម ការគ្រប់គ្រងហានិភ័យ ការអនុលោមតាមមុខងារបច្ចេកវិទ្យាព័ត៌មាន ផលិតផល និងសេវាកម្មគម្រោងផ្សេងទៀតដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងផ្ទៃក្នុង និងដំណើរការអភិបាលកិច្ចគ្រប់ជ្រុងជ្រោយ ដូចដែលបានកំណត់ដោយថ្នាក់គ្រប់គ្រង។ សវនកម្មផ្ទៃក្នុងកំពុងដំណើរការ និងធ្វើរបាយការណ៍ដោយឯករាជ្យ ក្នុងគោលបំណងដើរតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងបន្ថែមតម្លៃដល់គ្រឹះស្ថាន អេច អេស ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក។ សវនកម្មផ្ទៃក្នុងរាយការណ៍ដោយផ្ទាល់ទៅ ក្រុមប្រឹក្សាភិបាល និងធ្វើរបាយការណ៍ដោយប្រយោលទៅកាន់ នាយកប្រតិបត្តិ។

ការអភិវឌ្ឍ និងការ គ្រប់គ្រងធនធានមនុស្ស



II ការអភិវឌ្ឍសមត្ថភាពថ្នាក់គ្រប់គ្រង



គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក បង្កើតរបៀបវារៈនៃការទទួលខុសត្រូវ និងការដោះស្រាយបញ្ហាដោយសកម្មភាពនៅគ្រប់កម្រិតគ្រប់គ្រង ដែលជាកត្តាជំរុញអោយបុគ្គលិកធ្វើការល្អប្រសើរ។ គ្រឹះស្ថានមានការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិកតាមរយៈកម្មវិធីបណ្តុះបណ្តាលទៅតាមតួនាទី ដើម្បីធានាថាបុគ្គលិកទាំងអស់មានឱកាសអភិវឌ្ឍន៍វិជ្ជាជីវៈ ដែលអាចបង្កើនជំនាញ និងប្រសិទ្ធភាពការងាររបស់ពួកគេ។

ការបណ្តុះបណ្តាលបុគ្គលិករបស់ គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ក្នុងឆ្នាំ២០២៤

២០២៤	មករា	កុម្ភៈ	មីនា	មេសា	ឧសភា	មិថុនា	កក្កដា	សីហា	កញ្ញា	តុលា	វិច្ឆិកា	ធ្នូ
ចំនួនរូបបណ្តុះបណ្តាល	២	០	៣	៣	០	៤	១	១	០	២	២	៣
ចំនួនបុគ្គលិកដែលបានចូលរួម	៣	០	៣	៣៦	០	១០៣	៦២	២	០	៥៥	២០	១៧៩



២ ការជ្រើសរើសបុគ្គលិកតាមប្រព័ន្ធខ្លីជីថល



ស្របតាមយុគសម័យខ្លីជីថលនេះគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក បានបង្កើតឱកាសការងារជាច្រើនកន្លែង ដល់អ្នកស្វែងរកការងារតាមរយៈកម្មវិធី **"Easy Apply App"**។ ដោយការទាញយកកម្មវិធីនេះ និងធ្វើតាមការណែនាំរបស់ ក្រុមហ៊ុន អ្នកដាក់ពាក្យអាចដាក់ស្នើឯកសារប្រវត្តិរូប ដោយងាយស្រួលតាមរយៈ កូដ QR។ អ្នកគ្រាន់តែស្កេនកូដ QR បំពេញ ព័ត៌មានដែលត្រូវការ រួចដាក់ស្នើ។ គ្រឹះស្ថាននឹងផ្តល់ឱកាសជាក់ស្តែងដោយផ្អែកលើចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្តែង របស់អ្នកដាក់ពាក្យ។

១១ ការយកចិត្តទុកដាក់លើសុខុមាលភាពបុគ្គលិក



គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក បន្តគាំទ្រសុខុមាលភាពបុគ្គលិក និងជម្រុញការអភិវឌ្ឍវិជ្ជាជីវៈយ៉ាងពេញលេញ។ គ្រឹះស្ថានអេច អេហ្វ ស៊ី បានបង្កើតបរិយាកាសការងារល្អដែលគាំទ្រជំរុញឱ្យបុគ្គលិកគ្រប់ជាន់ថ្នាក់ តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សមត្ថភាពជាបន្តបន្ទាប់។ ថ្នាក់ដឹកនាំរបស់យើងដឹកនាំដោយការធ្វើជាគំរូបង្ហាញពីការទទួលខុសត្រូវ និងការដោះស្រាយបញ្ហាយ៉ាងសកម្ម ដែលជាកត្តាជំរុញឱ្យមានឧត្តមភាពទូទាំងស្ថាប័ន។



សក្ខីភាពពីអតិថិជន ប្រើប្រាស់សេវា ហិរញ្ញវត្ថុ និងដៃគូអាជីវកម្ម



សក្ខីភាពអតិថិជនប្រើប្រាស់សេវាហិរញ្ញវត្ថុ និងផែគុណជីវកម្ម

សក្ខីភាព

ពីផែគុណជីវកម្ម និងអតិថិជន (ម៉ូតូ)



នាងខ្ញុំឈ្មោះ **ជឹង ឆេងឡូក** ជាម្ចាស់ហាងមេត្តាលក់ម៉ូតូទំនើប។ ហាងរបស់យើងខ្ញុំ ផ្តល់អាទិភាពលើគុណភាពម៉ូតូ និងផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន។ ខ្ញុំសង្កេតឃើញថា គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក មានការរីកចម្រើនជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំបង្កើតមក ហើយឥឡូវនេះគ្រឹះស្ថានឈានមុខគេក្នុងប្រទេសកម្ពុជាដែលផ្តល់សេវាកម្មសន្យាហិរញ្ញវត្ថុ និងកម្ចីម៉ូតូ។ ដោយទទួលស្គាល់ពីការរីកចម្រើននេះ ខ្ញុំមានមោទនភាពក្នុងការគាំទ្រ និងសហការយ៉ាងមុតមាំជាមួយគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ក្នុងនាមជាផែគុណជីវកម្ម ដោយធ្វើការរួមគ្នា ដើម្បីសម្រេចបានជោគជ័យរួមគ្នា។



នាងខ្ញុំឈ្មោះ **លាង គឹមលន់** ជាអតិថិជនដែលទទួលបានសេវាផ្តល់កម្ចីទិញម៉ូតូ ពីគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក សម្រាប់ការប្រើប្រាស់ក្នុងការងារ និងអាជីវកម្មប្រចាំថ្ងៃ។ ខ្ញុំបានទទួលសេវាកម្មដ៏ល្អពីគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក សម្រាប់ការទិញម៉ូតូរបស់ខ្ញុំ ហើយការផ្តល់ជូនរបស់គ្រឹះស្ថាន មានភាពលឿនរហ័ស និងគួរជាទីពេញចិត្ត រួមទាំងមានការពន្យល់លម្អិតពី ផលិតផល និងសេវាកម្មដែលត្រូវការទៀតផង។ ប្រសិនបើមិនមានការផ្តល់ជូនសេវាកម្មកម្ចីម៉ូតូ នេះទេយើងខ្ញុំពិតជាមានការលំបាកក្នុងការធ្វើដំណើរទៅមកការងារនិងអាជីវកម្មរបស់ខ្ញុំយ៉ាងខ្លាំង ហើយអាជីវកម្មរបស់ខ្ញុំក៏មិនបានទទួលបានលទ្ធផលល្អដូចនេះដែរ។

សក្ខីភាព

ពីផែគុណជីវកម្ម និងអតិថិជន (ឡាន)



នាងខ្ញុំឈ្មោះ **ចំ ប៊ែន ចារី** ជាម្ចាស់ហាងលក់រថយន្ត TC AUTO 5555។ ហាងយើង ខ្ញុំផ្តល់អាទិភាពលើគុណភាពរថយន្តនិងផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដើម្បីទទួលបានទំនុកចិត្ត និងភាពជឿជាក់ពីអតិថិជនរបស់យើង។ ខ្ញុំបានសហការលើសេវាកម្មកម្ចីសន្យាហិរញ្ញវត្ថុនិងកម្ចីរថយន្តជាមួយ គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ប្រកាន់ខ្ជាប់នូវការយកចិត្តទុកដាក់លើគុណភាពកម្ចីជាមួយនឹងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ។ អាស្រ័យហេតុនេះខ្ញុំរីករាយក្នុងការចូលរួមជាផែគុណជីវកម្មនិងផ្តល់ការគាំទ្រ យ៉ាងពេញទំហឹងដល់គ្រឹះស្ថានក្នុងការ ទឹកខ្ញុំរួមគ្នារបស់យើងដើម្បីទទួលបានជោគជ័យជាមួយគ្នា។



ខ្ញុំបាទឈ្មោះ **ស៊ន់ កាដែន** ជាអតិថិជនរបស់គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក។ ខ្ញុំបានទទួលបានសេវាកម្មដ៏ល្អពីគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ដើម្បីបំពេញតម្រូវការរបស់ខ្ញុំ សម្រាប់ប្រតិបត្តិការអាជីវកម្មនិងការងារប្រចាំថ្ងៃ តាមរយៈសេវាកម្មកម្ចីទិញរថយន្ត។ ខ្ញុំបាទរីករាយ ជាមួយនឹងសេវាហិរញ្ញវត្ថុដែលយើងទទួលបានពីគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ។ ប្រសិនបើមិនមានសេវាហិរញ្ញវត្ថុទាំងនេះទេយើងខ្ញុំក៏មិនមានបទពិសោធន៍ពីការរីកចម្រើនដែលយើងសម្រេចបាននាពេលនេះទេ។

របាយការណ៍ហិរញ្ញវត្ថុ និងសវនករឯករាជ្យ

របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមធ្វើការបង្ហាញជូនដំណឹងដល់អ្នករៀនរាល់គ្នា អំពី របាយការណ៍ (ខេមបូឌា) មីក្រូហិរញ្ញវត្ថុ នៃ ម.ក (ដែលត្រូវបានគេស្គាល់ថា លី ហ្គី លីស៊ីង ភីអិលស៊ី) (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលបានធ្វើ សវនកម្ម សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពចម្បងៗ

សកម្មភាពចម្បងៗរបស់ក្រុមហ៊ុន គឺផ្តល់សេវាហិរញ្ញវត្ថុ រួមមានសេវាកម្មហិរញ្ញវត្ថុ និងឥណទានសម្រាប់ការទិញយានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងអំឡុងពេលរយៈពេលនេះ ក្រុមហ៊ុនបានទទួលបានលទ្ធផលយ៉ាងល្អ ក្នុងការទទួលបានចំណូលបាន ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ និងទទួលបានការអនុវត្តពីធនាគារជាតិនៃកម្ពុជាឱ្យបន្តសកម្មភាពអាជីវកម្មក្នុងការផ្តល់សេវាកម្ម ភតិសន្យាហិរញ្ញវត្ថុ។

លទ្ធផលប្រតិបត្តិការ

ចំណេញសម្រាប់ការិយបរិច្ឆេទ

ដុល្លារអាមេរិក

515,354

ពាន់រៀល

2,098,007

ភាគលាភ

ពុំមានការបង់ ឬប្រកាសភាគលាភដោយក្រុមហ៊ុនតាំងពីការិយបរិច្ឆេទបញ្ចប់មុនទេ។
ក្រុមប្រឹក្សាភិបាលពុំបានណែនាំឱ្យមានការបង់ភាគលាភផ្សេងៗសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង ឬសំវិធានធនក្នុងអំឡុងពេលរយៈពេលនេះទេ ក្រៅពីចំនួនទឹកប្រាក់បានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ។

ភតិសន្យាត្រូវទទួល និងឥណទាន ពិបាកទារ និងជាប់សង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនក្រុមប្រឹក្សាភិបាលបានចាត់វិធានសមស្របនានា ដើម្បីធានាថាសកម្មភាព ទាំងឡាយត្រូវបានធ្វើឡើងទាក់ទងនឹងការជម្រះភតិសន្យាត្រូវទទួល និងឥណទានដែលពិបាកទារ ចេញពីបញ្ជី និងការធ្វើសំវិធានធន ទៅលើភតិសន្យាត្រូវទទួល និងឥណទានដែលជាប់សង្ស័យ ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ភតិសន្យាត្រូវទទួល និងឥណទាន ដែលពិបាកទារទាំងអស់ដែលបានដឹងត្រូវបានជម្រះចេញពីបញ្ជី ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់សម្រាប់ភតិសន្យា ត្រូវទទួល និងឥណទាន ដែលពិបាកទារ និងជាប់សង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនាំឱ្យចំនួន ភតិសន្យាត្រូវទទួល និងឥណទានដែលពិបាកទារដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធនភតិសន្យាត្រូវទទួល និងឥណទានដែលពិបាកទារ និងជាប់ សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានចំនួនមិន គ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្មរយៈពេលខ្លី

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីធានាថា ទ្រព្យសកម្មរយៈពេលខ្លី ដែលមិនមានតម្លៃស្មើនឹងតម្លៃទីផ្សារនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាដែលកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ ក្រុមហ៊ុន ត្រូវបានកាត់បន្ថយឱ្យនៅត្រឹមតម្លៃរំពឹងទុកដែលនឹងអាចលក់បាននៅលើទីផ្សារ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យ សកម្មរយៈពេលខ្លីនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រក្នុងការវាយតម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងធ្វើឱ្យប៉ះពាល់ដល់ការ អនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម ឬបំណុលរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្រប នោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (1) ការទាមទារទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទ ដើម្បីធានាចំពោះបំណុលរបស់ បុគ្គលណាម្នាក់ឡើយ និង
- (2) បំណុលយថាហេតុណាមួយ ដែលកើតមានឡើងចំពោះក្រុមហ៊ុនចាប់តាំងពីចុងការិយបរិច្ឆេទឡើយ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុន ដែលត្រូវទាមទារឱ្យសង ឬអាចនឹង ត្រូវទាមទារឱ្យសងក្នុងរយៈពេល 12ខែ បន្ទាប់ពីចុងការិយបរិច្ឆេទដែលនឹង ឬអាចធ្វើឱ្យមានផលប៉ះពាល់ដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការសងបំណុលនៅថ្ងៃកំណត់សងនោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបានបញ្ចូលនៅក្នុងរបាយការណ៍ នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលបណ្តាលឱ្យតួលេខនៃចំនួនណាមួយដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការជាសារវន្ត និងមិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល៖

- (1) លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទនេះ មិនបានទទួលរងនូវឥទ្ធិពលធ្ងន់ធ្ងរដោយកត្តាផ្សេងៗ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះឡើយ និង
- (2) ពុំមានកត្តា ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេក្នុងចន្លោះពេលរវាងចុង ការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍នេះ ដែលអាចនាំឱ្យប៉ះពាល់ជាសារវន្តដល់លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទដែលរៀបចំរបាយការណ៍នេះទេ។

ការបោះផ្សាយភាគហ៊ុន និងប័ណ្ណបំណុល

នៅក្នុងអំឡុងការិយបរិច្ឆេទនេះ ក្រុមហ៊ុនមិនមានបោះផ្សាយភាគហ៊ុនថ្មី ឬប័ណ្ណបំណុលថ្មីនោះទេ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបម្រើការងារក្នុងអំឡុងកាលបរិច្ឆេទ និងអំឡុងពេលចាប់ពីចុងកាលបរិច្ឆេទដល់កាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះគឺ៖

អ្នកឧកញ៉ា លី សុភ័ក្ត្រ
លោកស្រី ឡេ ស៊ី
លោក ឆាយ ឆីនឈីង
លោក Lin, Chi-Tai
លោក Lin, Yen-Liang

ភាគីគ្រប់គ្រងចុងក្រោយ

ភាគទុនិកគ្រប់គ្រងរបស់ក្រុមហ៊ុន គឺក្រុមហ៊ុន Hotai Finance Co., Ltd., អ្នកឧកញ៉ា លី សុភ័ក្ត្រ និង លោកស្រី ឡេ ស៊ី។

សវនករ

សវនករ Messrs. បេកឃើរ ជីលី (ខេមបូឌា) ឯ.ក បានបញ្ជាក់ពីឆន្ទៈដើម្បីបន្តការងារនេះ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវលើអំណះអំណាងថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលត្រូវ៖

- (1) អនុម័តគោលការណ៍គណនេយ្យសមស្រប ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ដោយពឹងផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- (2) អនុលោមតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មាន ដែលអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់ សហគ្រាសធុនតូច និងមធ្យម ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះក្នុងការបង្ហាញនូវភាពត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានបង្ហាញ ពន្យល់ និងកំណត់បរិមាណបានត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (3) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យក្រុមហ៊ុនអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម និងប្រព័ន្ធគ្រប់គ្រង ផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។
- (4) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយប្រើប្រាស់មូលដ្ឋាននិរន្តរភាព លុះត្រាតែមានភាពមិនត្រឹមត្រូវក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តកិច្ចប្រតិបត្តិការរបស់ខ្លួននាពេលអនាគត និង
- (5) គ្រប់គ្រង និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពតាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុនហើយត្រូវប្រាកដថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថាក្រុមហ៊ុនបានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក (ដែលពីមុនត្រូវបានគេស្គាល់ថា លី ហ្គូ លីស៊ីង ភីអិលស៊ី) (ហៅកាត់ថា “ក្រុមហ៊ុន”) គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង របាយការណ៍លទ្ធផលសម្រេច របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញត្រឹមត្រូវទូទៅគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់ សហគ្រាសធុនតូច និងមធ្យម (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក សម្រាប់ ស.ត.ម”)។

ចុះហត្ថលេខាតំណាងឱ្យក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា លី សុភ័ក្ត្រ
ប្រធានក្រុមប្រឹក្សាភិបាល

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥

របាយការណ៍ សវនករឯករាជ្យ

ជូនចំពោះភាគទុនិកនៃ ក្រុមហ៊ុន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក (ដែលពីមុនត្រូវបានគេស្គាល់ថា លី ហ្គូ លីស៊ីង ភីអិលស៊ី)

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក (ដែលពីមុនត្រូវបានគេស្គាល់ថា លី ហ្គូ លីស៊ីង ភីអិលស៊ី) (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍លទ្ធផលសកម្មភាពផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទនេះ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងសេចក្តីសង្ខេបគោលនយោបាយគណនេយ្យសំខាន់ៗ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលសកម្មភាព និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក សម្រាប់ ស.ត.ម”)។

មូលដ្ឋានមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.ស.អ.ក”)។ ទំនួលខុសត្រូវរបស់យើងខ្ញុំស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមនៅក្នុងកថាខណ្ឌស្តីពី ទំនួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនដោយអនុលោមទៅតាម ក្រមសីលធម៌សម្រាប់គណនេយ្យករវិជ្ជាជីវៈដែលចេញផ្សាយដោយក្រុមប្រឹក្សាក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា “ក្រមសីលធម៌អន្តរជាតិ”) និងតាមកម្រិតក្រមសីលធម៌ដែលទាក់ទងនឹងការធ្វើសវនកម្ម របស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំ បានបំពេញទំនួលខុសត្រូវក្នុងផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមកម្រិតទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល គឺមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗទៀត រួមមានរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ក្រុមប្រឹក្សាភិបាល (ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍សវនករនោះទេ) ដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ និងផ្នែកផ្សេងៗទៀតដែលបានរួមបញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ដែលរំពឹងថានឹងផ្តល់ឱ្យយើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនោះ។

មតិសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុមិនរាប់បញ្ចូលរបាយការណ៍ក្រុមប្រឹក្សាភិបាល ហើយយើងខ្ញុំក៏មិនបញ្ចេញមតិសន្និដ្ឋានធានាណាមួយឡើយ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវអានព័ត៌មានផ្សេងៗ និងទន្ទឹមនឹងនេះពិចារណាថាព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬការយល់ដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ឬបើមិនដូច្នោះទេមានការរាយការណ៍ខុសជាសារវន្ត។

ប្រសិនបើផ្អែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្តលើព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ អាចឱ្យយើងខ្ញុំសន្និដ្ឋានថាមានការរាយការណ៍ខុសជាសារវន្តទៅលើព័ត៌មានផ្សេងៗនេះយើងខ្ញុំចាំបាច់ត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

នៅពេលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានការរាយការណ៍ខុស ជាសារវន្តណាមួយកើតមានឡើងយើងខ្ញុំ ត្រូវធ្វើការរាយការណ៍ជូនក្រុមប្រឹក្សាភិបាល និងឆ្លើយតបទៅនឹងបញ្ហានោះដោយអនុលោមទៅតាមតម្រូវការនៃស.ស.អ.ក 720 (បានធ្វើការ កែតម្រូវ)។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនទទួលខុសត្រូវលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ក្រុមប្រឹក្សា ភិបាលក៏ទទួលខុសត្រូវផងដែរ ចំពោះការត្រួតពិនិត្យផ្ទៃក្នុងដែលក្រុមប្រឹក្សាភិបាលកំណត់ថា មានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឱ្យជឿជាក់ពីការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬក៏នុចទ្រង់។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរាយការណ៍អំពីលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្ត និរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធរូបបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់ មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងបិទអាជីវកម្មរបស់ក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យណាផ្សេងក្រៅពីធ្វើបែបនេះ។

ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងដែលសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងមូល ពុំមានការ រាយការណ៍ខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬក៏នុចទ្រង់ និងផ្តល់នូវរបាយការណ៍សវនករដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាអំណះអំណាងក្នុងកម្រិតខ្ពស់មួយប៉ុន្តែមិនមែនជាការធានាថា សវនកម្មដែលធ្វើឡើងដោយអនុលោម ទៅតាម ស.ស.អ.ក តែងរកឃើញជានិច្ចនូវការ រាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើង ដោយសារការក្លែងបន្លំ ឬក៏នុចទ្រង់ ត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើការរាយការណ៍ខុសតែមួយ ឬរួមបញ្ចូលគ្នា ត្រូវបានរំពឹងថានឹង ជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយពឹងផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាម ស.ស.អ.ក យើងខ្ញុំត្រូវឱ្យអនុវត្តនូវការវិនិច្ឆ័យដែលប្រកប ដោយវិជ្ជាជីវៈ និងរក្សានូវ ការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់ និងរាយការណ៍អំពីការរាយការណ៍ខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយសារតែការក្លែងបន្លំ ឬក៏នុច ទ្រង់ រៀបចំ និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួល ភស្តុតាងសវនកម្មដែលមានលក្ខណៈ គ្រប់គ្រាន់ និងសមស្រប ដើម្បីជាមូលដ្ឋានសម្រាប់ធ្វើការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការ រាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការរាយការណ៍ខុសដែលកើតឡើងពីការក៏នុចទ្រង់ ដោយសារការក្លែងបន្លំអាចរួមបញ្ចូលទាំងការប្រែប្រួល ការលួចបន្លំ ការលុបចោលដោយចេតនា បំណកស្រាយមិនពិត ឬការបំពាន លើនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ស្វែងយល់អំពីនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាម កាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- រាយការណ៍លើភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការ លាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្មរបស់ក្រុមប្រឹក្សាភិបាល និងផ្អែកលើភស្តុតាង សវនកម្មដែលទទួលបាន ថាតើភាពមិនច្បាស់លាស់ជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានភាពមិនប្រាកដ ប្រជាជាសារវន្តទៅលើលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំទៅលើការលាតត្រដាងព័ត៌មាន ពាក់ព័ន្ធ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬប្រសិនបើការបង្ហាញព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវធ្វើការកែប្រែ មតិសវនកម្មរបស់យើងខ្ញុំ។

ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹម កាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឱ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពអាជីវកម្ម។

- រាយការណ៍លើការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលរួមបញ្ចូលទាំងការលាតត្រដាង ព័ត៌មាន និងថា តើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍នានាតាមលក្ខណៈដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនក្រុមប្រឹក្សាភិបាលក្នុងចំណោមបញ្ហាផ្សេងៗ ស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀត ដែលរួមមានចំណុចខ្វះខាតនៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

The image shows a blue ink signature of Ben Heng Thil written over a circular blue ink stamp. The stamp contains the text 'ព្រះរាជាណាចក្រកម្ពុជា' (Kingdom of Cambodia) at the top, 'ក្រុមហ៊ុន' (Company) in the middle, and 'BEKER TILLY (CAMBODIA) CO., LTD.' at the bottom.

បេកហ័រ ធីលលី (ខេមបូឌា) ឯ.ក
ក្រុមហ៊ុនគណនេយ្យករជំនាញ

The image shows a blue ink signature of Tan Khee Meng.

ឧកញ៉ា Tan Khee Meng
គណនេយ្យករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥

របាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២៤

2024
ដុល្លារអាមេរិក

2024
ពាន់រៀល

2023
ដុល្លារអាមេរិក

2023
ពាន់រៀល

ទ្រព្យសកម្ម

សាច់ប្រាក់ និងសមតុល្យធនាគារ	1,291,011	5,196,319	1,752,179	7,157,651
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	800,000	3,220,000	800,000	3,268,000
ភតិសន្យាត្រូវទទួលពីអតិថិជន - សុទ្ធ	22,479,206	90,478,804	22,929,043	93,665,141
ឥណទានផ្តល់ឱ្យអតិថិជន - សុទ្ធ	11,712,042	47,140,969	-	-
ទ្រព្យសកម្មផ្សេងៗ	39,430	158,706	492,633	2,012,406
ទ្រព្យសម្បត្តិ និងបរិក្ខារ	373,331	1,502,657	447,220	1,826,894
ទ្រព្យសកម្មអរូបី	30,526	122,867	29,604	120,932
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	380,721	1,532,402	194,608	794,974
ទ្រព្យសកម្មសរុប	37,106,267	149,352,724	26,645,287	108,845,998

បំណុល និងមូលធន

បំណុល

ប្រាក់កម្ចី	15,859,597	63,834,878	5,925,422	24,205,349
បំណុលផ្សេងៗ	342,085	1,376,892	365,215	1,491,903
បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	322,642	1,298,634	288,061	1,176,729
បំណុលសរុប	16,524,324	66,510,404	6,578,698	26,873,981

មូលធនអាចបែងចែកទៅ ម្ចាស់ក្រុមហ៊ុន

ដើមទុន	16,000,000	64,750,000	16,000,000	64,750,000
ប្រាក់ចំណេញរក្សាទុក	4,581,943	18,733,640	4,066,589	16,635,633
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(641,320)	-	586,384
មូលធនសរុប	20,581,943	82,842,320	20,066,589	81,972,017

បំណុល និងមូលធនសរុប

37,106,267	149,352,724	26,645,287	108,845,998
-------------------	--------------------	-------------------	--------------------

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ លទ្ធផលលម្អិត

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២៤

	2024 ដុល្លារអាមេរិក	2024 ពាន់រៀល	2023 ដុល្លារអាមេរិក	2023 ពាន់រៀល
ចំណូលប្រតិបត្តិការ				
ចំណូលការប្រាក់	6,833,384	27,818,706	4,822,118	19,818,905
ចំណាយការប្រាក់	(1,006,963)	(4,099,346)	(515,138)	(2,117,217)
ចំណូលពីការប្រាក់សុទ្ធ	5,826,421	23,719,360	4,306,980	17,701,688
ចំណូលផ្សេងៗ	68,035	276,970	43,934	180,569
ចំណូលពីប្រតិបត្តិការសុទ្ធ	5,894,456	23,996,330	4,350,914	17,882,257
ចំណាយបុគ្គលិក	(1,699,323)	(6,917,944)	(1,365,942)	(5,614,022)
ខាតសុទ្ធពីការឈប់ទទួលស្គាល់នៃភតិសន្យាត្រូវទទួល	(1,451,513)	(5,909,109)	(457,113)	(1,878,734)
ការខាតបង់ឱនភាពតម្លៃ	(742,956)	(3,024,574)	(378,896)	(1,557,263)
ចំណាយរំលស់	(177,380)	(722,114)	(105,564)	(433,868)
ចំណាយប្រតិបត្តិការផ្សេងៗ	(1,107,704)	(4,509,462)	(766,664)	(3,150,989)
ចំណេញមុនបង់ពន្ធ	715,580	2,913,127	1,276,735	5,247,381
ចំណាយពន្ធលើប្រាក់ចំណូល	(200,226)	(815,120)	(154,569)	(635,279)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	515,354	2,098,007	1,122,166	4,612,102
ចំណូលម្ចាស់ផ្សេងៗ				
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(1,227,704)	-	(634,274)
ចំណូលម្ចាស់សរុបសម្រាប់ការិយបរិច្ឆេទ	515,354	870,303	1,122,166	3,977,828

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	16,000,000	64,750,000	177,504	719,219
ប្រតិបត្តិការបានកត់ត្រាដោយផ្ទាល់នៅក្នុងមូលធន				
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិទៅប្រាក់ចំណេញរក្សាទុក	-	-	(177,504)	(719,219)
ចំណូលលម្អិតសរុប				
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-
ខាតលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទ	-	-	-	-
ចំណូលលម្អិតសរុប	-	-	-	-
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣/ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	16,000,000	64,750,000	-	-
ចំណូលលម្អិតសរុប				
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-
ខាតលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទ	-	-	-	-
ចំណូលលម្អិតសរុប	-	-	-	-
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	16,000,000	64,750,000	-	-

ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូរ រូបិយប័ណ្ណ		មូលធនសរុប	
ដុល្លារអាមេរិក	ពាន់រៀល		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
2,766,919	11,304,312		1,220,658	18,944,423	77,994,189
177,504	719,219		-	-	-
1,122,166	4,612,102		-	1,122,166	4,612,102
-	-		(634,274)	-	(634,274)
1,122,166	4,612,102		(634,274)	1,122,166	3,977,828
4,066,589	16,635,633		586,384	20,066,589	81,972,017
515,354	2,098,007		-	515,354	2,098,007
-	-		(1,227,704)	-	(1,227,704)
515,354	2,098,007		(1,227,704)	515,354	870,303
4,581,943	18,733,640		(641,320)	20,581,943	82,842,320

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

2024
ដុល្លារអាមេរិក

2024
ពាន់រៀល

2023
ដុល្លារអាមេរិក

2023
ពាន់រៀល

លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ

ចំណេញមុនបង់ពន្ធ

715,580

2,913,127

1,276,735

5,247,381

និយ័តកម្មលើ៖

រំលស់

177,380

722,114

105,564

433,868

ការលុបចោលទ្រព្យសម្បត្តិ និងបរិក្ខារ

-

-

298

1,225

ចំណូលការប្រាក់សុទ្ធ

(5,826,421)

(23,719,360)

(4,306,980)

(17,701,688)

ខាតបង់ឱនភាពនៃតម្លៃ

742,956

3,024,574

378,896

1,557,263

ប្រាក់បំណាច់អតីតភាពការងារ

73,341

298,571

68,355

280,939

ខាតប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល

(4,117,164)

(16,760,974)

(2,477,132)

(10,181,012)

បម្រែបម្រួលដើមទុនបង្វិល៖

ភតិសន្យាត្រូវទទួលពីអតិថិជន

176,290

717,677

(4,626,784)

(19,016,082)

គណនាទានផ្តល់ឱ្យអតិថិជន

(11,751,827)

(47,841,688)

-

-

ទ្រព្យសកម្មផ្សេងៗ

453,203

1,844,989

(460,044)

(1,890,781)

បំណុលផ្សេងៗ

(21,173)

(86,195)

44,975

184,847

សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ

(15,260,671)

(62,126,191)

(7,518,985)

(30,903,028)

ការប្រាក់ដែលបានទទួល

6,403,760

26,069,706

4,687,663

19,266,295

ការប្រាក់ដែលបានបង់

(952,324)

(3,876,911)

(512,180)

(2,105,060)

ពន្ធលើប្រាក់ចំណូលបានបង់

(351,758)

(1,432,007)

(456,005)

(1,874,181)

ប្រាក់បំណាច់អតីតភាពការងារបានបង់

(75,298)

(306,538)

(69,282)

(284,749)

លំហូរសាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ

(10,236,291)

(41,671,941)

(3,868,789)

(15,900,723)

	2024 ដុល្លារអាមេរិក	2024 ពាន់រៀល	2023 ដុល្លារអាមេរិក	2023 ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការដកប្រាក់បញ្ញើមាន កាលកំណត់នៅធនាគារ	-	-	5,270,000	21,659,700
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(96,180)	(391,549)	(380,397)	(1,563,432)
ការទិញទ្រព្យសកម្មអរូបី	(8,233)	(33,517)	(30,797)	(126,576)
លំហូរសាច់ប្រាក់សុទ្ធ(ប្រើប្រាស់ក្នុង)/				
បានពីសកម្មភាពវិនិយោគ	(104,413)	(425,066)	4,858,806	19,969,692
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	13,061,926	53,175,101	3,050,000	12,535,500
ការទូទាត់សងប្រាក់កម្ចី	(3,182,390)	(12,955,510)	(2,321,598)	(9,541,768)
បម្រែបម្រួលឥណទានវិបារូបន៍	-	-	(377,014)	(1,549,528)
លំហូរសាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន	9,879,536	40,219,591	351,388	1,444,204
(តំហាយ)/កំណើនសុទ្ធនៃសាច់ប្រាក់				
និងសមតុល្យធនាគារ	(461,168)	(1,877,416)	1,341,405	5,513,173
សាច់ប្រាក់ និងសមតុល្យធនាគារ នាថ្ងៃទី១ ខែមករា	1,752,179	7,157,651	410,774	1,691,157
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(83,916)	-	(46,679)
សាច់ប្រាក់ និងសមតុល្យធនាគារ នាថ្ងៃទី៣១ ខែធ្នូ	1,291,011	5,196,319	1,752,179	7,157,651

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការិយាល័យកណ្តាល | HEAD OFFICE

ផ្ទះលេខ ២៤៣-២៤៤ ផ្លូវ៥៩៨ ភូមិត្នោលថ្មី សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

#No.243-244, Street 598, Phum Tuol Thgan, Sangkat Tuol Sangkae 2, Khan Russey Keo, Phnom Penh.

 023 900 778

 info@hfcmf.com.kh

 www.hfcmf.com.kh